





ស្បែកសត្វប៉ុលខាតទៅនឹងចំនួន (ត្រាប់ឡកឡាត)

សាលាមត្តេយ្យ ថ្នាក់កម្រិត


ឈ្មោះ : កាលបរិច្ឆេទ



ស្ត្រេន QR Code




៥




១



៤



២



៣






ល្បែងគូសភ្ជាប់លេខទៅនឹងចំនួន គ្រាប់ឡកឡាក់




ស្កេន QR Code

សាលាមត្តេយ្យ ថ្នាក់កម្រិត


ឈ្មោះ កាលបរិច្ឆេទ




៦




១០



៨



៨











៧

ល្បែងគូសភ្ជាប់លេខទៅនឹងចំនួន (គ្រាប់ឡុកឡាវ)

សាលាមត្តេយ្យ ថ្នាក់កម្រិត
ឈ្មោះ: កាលបរិច្ឆេទ



ស្កេន QR Code



១១

១៥

១៣

១៤











១២

វិទ្យាស័ក្ខសក្ខាប័លេខទៅនឹងចំនួន (គ្រាប់ឡូកឡាក់)

សាលាមត្តេយ្យ ថ្នាក់កម្រិត
ឈ្មោះ : កាលបរិច្ឆេទ



ស្កេន QR Code



១៦

២០

១៧

១៨

១៩





ល្បែងគូសភ្ជាប់លេខទៅនឹងចំនួន (គ្រាប់ឡូកឡាវ)



ស្កេន QR Code

សាលាមត្តេយ្យ ថ្នាក់កម្រិត

ឈ្មោះ កាលបរិច្ឆេទ



.

.

.

.

.






.

.

.

.

.



២៧

២៦

៣០

២៩

២៨

វិទ្យាស្ថានសិក្សាបឋមសិក្សាស្រីស្រីចំនួនប្រាំបួន (ស្រីស្រី)

សាលាមត្តេយ្យ ថ្នាក់កម្រិត
ឈ្មោះ: កាលបរិច្ឆេទ



ស្កេន QR Code

២៧

.

២៨

.

២៩

.

៣០

.

៣១

.


.

.


.

.


.




២៧




២៨



២៩



៣០



៣១